



គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
Cambodia National Mekong Committee

ទស្សនាវដ្តី Magazine

លេខ៣ ឆមាសទី១ ឆ្នាំ២០១៥

Issue No.3/1st Semester, 2015



**ឯកឧត្តម លីម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
ប្រទាន គ.ជ.ទ.ម.ក និងជាសមាជិកក្រុមប្រឹក្សា MRC តំណាងកម្ពុជា
អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២១
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៥
នៅទីក្រុងហានូយ ប្រទេសវៀតណាម**

H.E. MR. LIM KEAN HOR
MINISTER OF WATER RESOURCES AND METEOROLOGY
CHAIRMAN OF CAMBODIA NATIONAL MEKONG COMMITTEE
AND MRC COUNCIL MEMBER FOR CAMBODIA
AT THE 21ST MRC COUNCIL MEETING
15-16 JANUARY 2015, HANOI, VIETNAM

ទូលបង្គំយើងខ្ញុំ
ជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
សូម

ក្រាបបង្គំទូលថ្វាយ **សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ** ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ មានកម្លាំងខ្លាំងក្លា មានព្រះជន្មាយុយ៉ែនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្ចាស់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅ ចៅទួតព្រះអង្គជានិច្ចជានិរន្តរ៍។

ក្រាបបង្គំទូលថ្វាយ **ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នូវមនោសញ្ចេតនា ប្រកបដោយកត្តញ្ញូ កត្តវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត សូមបង្កើនស្នងដល់អស់វត្ថុស័ក្តិសិទ្ធក្នុងលោកទេវតាថែរក្សាព្រះមហាសេដ្ឋកិច្ច និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំមែសប្តស័ក ព.ស ២៥៥៩ សូមជួយបោះព្រំសព្ទសាធុរជ័យ គាំពារថែរក្សាព្រះករុណាថ្ងៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាព ល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយ៉ែនយូរ ដើម្បីគង់ប្រថាប់ក្នុងសិរីរាជសម្បត្តិនៃព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរ។

សូមថ្វាយព្រះពរ និងជូនពរ

សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ក្នុងឱកាសឆ្នាំថ្មី ឆ្នាំមែសប្តស័ក ព.ស ២៥៥៩ គ.ស ២០១៥ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញារវាងវៃ និងជួបតែវិបុលសុខសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តម លឹម គានហោ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
ព្រមទាំងមន្ត្រីរាជការទាំងអស់ក្រោមឱវាទ

Wishing Message

**We, the officials at all levels of Cambodia National Mekong Committee
would like to**

express our respectful heartedly to **Her Majesty Samdach Preah Mohaksatrey Norodom Monyneat Sihanouk**, the Mother of Khmer Nation symbolizing liberty, dignity and happiness, to bless Your Majesty with completely healthy, greatest power, and hundred years of long lasting life as warmly shadowed for her majesty child, grandchild, and great-grandchild.

Express our respectful heartedly to **His Majesty Samdach Preah Boromneat Norodom Sihamuny**, the highly venerable, affectionately honest gratitude King of the Kingdom of Cambodia, and welcome all universal spiritual effectiveness, divinity of royal parasol and New Year's angel of Monkey, Buddhist Era 2559, to bless the King with successful wishes, helping Your Majesty to be absolutely healthy, brightly clairvoyant, long lasting life in your majestically wealthy in the Kingdom of Cambodia and as in warmly shadowed for all Cambodians.

Wish all Royal Families and People,

Samdech, Preah Angmchas, Preah Angmchas Ksatrey, Excellecy, Nek Oknha, Lok Chumteav, ladies and gentlemen, in the new year's angel of Monkey, buddist Eva 2559, AD 2015 to have a good health, strength, wisdom, prosperity, happiness and success in all works.

H.E. MR. **LIM KEAN HOR**,
Minister of Water Resources and Meteorology,
Chairman of Cambodia National Mekong Committee,
all officials

អារម្ភកថា

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សម្របសម្រួលការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនិងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ ។ គ.ជ.ទ.ម.ក មានតួនាទីក្នុងការសម្របសម្រួលក្នុងក្របខ័ណ្ឌជាតិក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនិងប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងបណ្តានីតិវិធីស្តីពី ការប្រើប្រាស់ទឹករបស់គណៈកម្មការទន្លេមេគង្គ (MRC) និងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ MRC យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងដោយផ្អែកលើគោលការណ៍នៃ ការគ្រប់គ្រងធនធានទឹកចម្រុះ ការងារវិមជ្ឈការ និងមុខងារស្នូលនៃការគ្រប់គ្រងអាងទន្លេនិងបណ្តាគម្រោងនិងកម្មវិធីកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ ។

គ.ជ.ទ.ម.ក បានបន្តការខិតខំប្រឹងប្រែងក្នុងកិច្ចការងារសម្របសម្រួលរបស់ខ្លួន ដើម្បីអនុវត្តបណ្តាអនុសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលលើកទី២របស់គណៈកម្មការទន្លេមេគង្គដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែលក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុនសែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍អំពីជំហរកម្ពុជាក្នុងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ទស្សនាវដ្តីលេខ៣ឆមាសទី១ឆ្នាំ២០១៥ របស់គ.ជ.ទ.ម.ក បានបង្ហាញអំពីសកម្មភាពសំខាន់ៗទាក់ទងនឹងការងារសម្របសម្រួល ការអនុវត្តបណ្តាគម្រោងនិងកម្មវិធីដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០១៥ដែលក្នុងនោះមានទាំងការងារបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងកម្រិតជាតិនិងតំបន់ ។ គ.ជ.ទ.ម.ក បាន និងបន្តកិច្ចខិតខំដើម្បីពុះពារទៅនឹងភាពប្រឈមជាច្រើនថែមទៀត ដើម្បីធានានូវប្រសិទ្ធភាព និងភាពជោគជ័យនៃ ការងាររបស់ខ្លួនតាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយបណ្តាក្រសួង ស្ថាប័នជាសមាជិកនិងជាមួយបណ្តាគណៈកម្មាធិការជាតិទន្លេមេគង្គនៃប្រទេសជាសមាជិក ។

ខ្ញុំសូមវាយតម្លៃខ្ពស់ជាមួយនិងការកោតសរសើរដោយស្មោះចំពោះការខិតខំយកចិត្តទុកដាក់អនុវត្តការងាររបស់មន្ត្រីនិងបុគ្គលិកទាំងអស់របស់ គ.ជ.ទ.ម.ក និងកិច្ចសហការរួមគ្នាជាមួយក្រសួងស្ថាប័នជាសមាជិក ក្នុងការអនុវត្តនូវសកម្មភាពនិងសម្រេចបានសមិទ្ធផល ក្នុងឆ្នាំកន្លងមកជាពិសេសក្នុងឆមាសទី១ឆ្នាំ២០១៥នេះ ។

ឯកឧត្តម **លីម គានហោ**
រដ្ឋមន្ត្រីក្រសួងធនធានទឹកនិង ឧតុនិយម
ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា

Foreword

Cambodia National Mekong Committee (CNMC) is the Government Institution for coordinating the management, protection, conservation and development of water and related resources in the Mekong Basin. CNMC has role to coordinate within the national framework of the respective country in effective and successful implementation of the 1995 Mekong Agreement and MRC Procedures on the use of water of the Mekong River and implementation of MRC Strategic Plan, the IWRM-based Basin Development Strategy, Decentralization and Core Function process and implementation of project and programmes for regional cooperation for the sustainable development of the Mekong River Basin.

CNMC continues its efforts in coordination to implement the recommendations in the Declaration of the 2nd MRC Summit that was held on 5 April 2014 in Ho Chi Minh City, Vietnam, in which Samdech Akka Moha Sena Padei Techo **HUN SEN**, Prime Minister of the Kingdom of Cambodia had expressed the position of Cambodia to commit implementing effectively the 1995 Mekong Agreement.

This CNMC Magazine No. 3 of First Semester of 2015 illustrates the key activities coordinating for projects and programmes implementation proudly achieved including technical affairs and cooperation at the national and regional levels. CNMC commits its efforts for challenges to ensure the effectiveness and success of its work by strengthening close cooperation with line ministries and agencies and with the National Mekong Committees of the member countries.

I highly appreciate and inspire the striving efforts by all officials and staff of CNMC and good collaboration of member line ministries to implement the activities and gained achievements in the last year especially in this 1st Semester of 2015.

H. E Mr. **LIM KEAN HOR**

Minister of Water Resources and Meteorology,
Chairman of Cambodia National Mekong Committee

មាតិកា

I. សកម្មភាពសំខាន់ៗ KEY ACTIVITIES

១. កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ស្តីពីទំនប់វារីអគ្គិសនីជនសាហុងរបស់ឡាវ
The CNMC Meeting “Don Sahong Hydropower Dam of Laos”.....២

២. កិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សា MRC និងកិច្ចប្រជុំចម្រុះលើកទី១៩ ជាមួយដៃគូអភិវឌ្ឍន៍
The 21st Meeting of the MRC Council and the 19th Joint Meeting with the Development Partner
Consultative Group.....៥

៣. កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ
Special Session of the Joint Committee of the Mekong River Commission (MRC-JC).....៧

៤. កិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការរួមនិងកិច្ចប្រជុំ លើកទី១៩ ជាមួយប្រទេសដៃគូសន្ទនា
(ចិននិងមីយ៉ាន់ម៉ា)
The 41st JC meeting and the 19th Meeting with Dialogue Partner Countries (China-Myanmar).....៩

៥. កិច្ចប្រជុំលើកទី២៦ របស់ក្រុមការងារគណៈកម្មាធិការរួមសម្រាប់វិមជ្ឈការមុខងារស្នូល-រចនាសម្ព័ន្ធ
អង្គការលេខរបស់លេខាធិការដ្ឋាន MRC
The 26th JC Task Force Meeting on MRCS Decentralisations Core Function and MRCS
Organization ១១

II. សកម្មភាពអនុវត្តគម្រោងនិងកម្មវិធីវិនិយោគ Implementation of projects and programmes..... ១៣

១. កម្មវិធីកសិកម្ម និងធារាសាស្ត្រ Agriculture and Irrigation Programme..... ១៤

២. កម្មវិធីផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គ Basin Development Plan Programme..... ១៦

៣. កម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ Climate Change and Adaptation Initiative..... ២៣

៤. កម្មវិធីគ្រប់គ្រងគ្រោះរាំងស្ងួត Drought Management Programme..... ៣០

៥. កម្មវិធីបរិស្ថាន Environment Programme..... ៣១

៦. កម្មវិធីគ្រប់គ្រងនិងកាត់បន្ថយគ្រោះទឹកជំនន់ Flood Management and Mitigation Programme..... ៣៦

៧. កម្មវិធីជលផល Fisheries Programme ៣៧

៨. កម្មវិធីពង្រឹងសមត្ថភាពចម្រុះ Integrated Capacity Building Programme..... ៣៩

៩. កម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង Information and Knowledge Management Programme..... ៤៣

១០. កម្មវិធីនិរន្តរភាពវារីអគ្គិសនី Initiative on Sustainable Hydropower ៤៥

| | |
|--|----|
| ១១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Integrated Water Resources Management Project..... | ៥០ |
| ១២. កម្មវិធីនាវាចរណ៍ Navigation Programme | ៥៨ |
| ១៣. សកម្មភាពអន្តរក្រសួង Inter-Ministerial Activities..... | ៥៩ |
| ១៤. សកម្មភាពសិក្សាក្រុមប្រឹក្សា Council Study Activities..... | ៦៨ |

III. អត្ថបទវិភាគនិងអត្ថបទដកស្រង់សំខាន់ៗ ANALYTICAL AND EXTRACTED

PAPERS.....៧២

ឯកសារដកស្រង់របស់អង្គការ IUCN ចុះផ្សាយនៅខែមីនា ឆ្នាំ ២០១៥ ស្តីពី អាទិភាពយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការទឹកឆ្លងដែនសម្រាប់អាងទន្លេសេកុង សេសាន និងស្រែពក ដែលមានជាប់នឹងប្រទេសឡាវ និងវៀតណាម

The paper of IUCN issued in March 2015, on Strategic priorities for trans-boundary water cooperation in the Sekong, Sesan and Sre Pok (3S) Basins of Laos, Cambodia and

Viet Nam៧២

សមាសភាពក្រុមការងារ

- ១. ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គ.ជ.ទ.ម.ក.....ជាប្រធាន
- ២. លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និង សហប្រតិបត្តិការអន្តរជាតិជាសមាជិក
- ៣. លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល-ហិរញ្ញ-វត្ថុជាសមាជិក
- ៤. លោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និង អភិវឌ្ឍន៍ធនធានមនុស្សជាសមាជិក
- ៥. លោក ប៊ុល ដែលី លេខាធិការនៃលេខាធិការដ្ឋាន បឋមនីយដ្ឋានបឹងទន្លេសាបជាសមាជិក
- ៦. លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹងជាសមាជិក
- ៧. លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធីជាសមាជិក

ក្រុមការងារសូមថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថជា អគ្គលេខាធិការរង ចំពោះការជួយពិនិត្យ និងកែសម្រួលអត្ថបទនិងអំណរគុណជាពិសេស ឯកឧត្តម តៃ ណារុដ អគ្គលេខាធិការ គ.ជ.ទ.ម.ក.ដែលបានគាំទ្រ និង ណែនាំបន្ថែមដល់ក្រុមការងារ និងសូមអគុណឯកឧត្តម អគ្គលេខាធិការរងផ្សេងទៀតលោក លោកស្រី ជាប្រធាន អនុប្រធាន នាយកដ្ឋាន មន្ត្រីសម្របសម្រួលទទួលបន្ទុកគម្រោង កម្មវិធី និងជំនាញការជាតិទាំងអស់ដែលបានសហការជួយផ្តល់ព័ត៌មាន សម្រាប់ការចុះផ្សាយក្នុងទស្សនាវដ្តីនេះ ។

- 1. H. E Mr. Watt Botkosol, Deputy Secretary General,Chair
- 2. Mr. Hak Socheat, Director, Department of Planning and International Cooperation,Member
- 3. Mr. Ou Sophanna, Director, Administration and Finance Department,Member
- 4. Mr. Sin Samnang, Director, Personnel and Human Resources Development Department,Member
- 5. Mr. Bul Delly, Secretary, Tonle Sap Lake Biosphere Reserve Secretariat,Member
- 6. Mr. Chheang Hong, Director of Information and Knowledge Management Department,Member
- 7. Mr. Sok Khom, Director of Projects and Programmes Department,Member

The Working Group would like to thank **H.E Dr. An Pich Hatda** Deputy Secretary General for his editing comments and specially thank **H.E. Mr. TE NAVUTH**, Secretary General of CNMC for his support and advice to the group and our thanks go to Excellency Deputy Secretaries General, all Directors/Deputy Directors, national coordinators and consultants for projects and programmes for their cooperation and inputs for the magazine.



I. សកម្មភាពសំខាន់ៗ KEY ACTIVITIES

I. សកម្មភាពសំខាន់ៗ KEY ACTIVITIES

កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
ស្តីពីទំនប់វារីអគ្គិសនីជនសាហុងរបស់ឡាវ

The CNMC Meeting “Don Sahong Hydropower Dam of
Laos”



កិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សា MRC និងកិច្ច
ប្រជុំចម្រុះលើកទី១៩ ជាមួយដៃគូអភិវឌ្ឍន៍

The 21st Meeting of the MRC Council and the 19th Joint
Meeting with the Development Partner
Consultative Group



កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការរួមនៃ
គណៈកម្មការទន្លេមេគង្គ

Special Session of the Joint Committee of the Mekong
River Commission (MRC-JC)



កិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការរួមនិងកិច្ចប្រជុំ
លើកទី១៩ ជាមួយប្រទេសដៃគូសន្ទនា (ចិននិងមីយ៉ាន់ម៉ា)

The 41st JC meeting and the 19th Meeting with
Dialogue Partner Countries (China-Myanmar)



កិច្ចប្រជុំលើកទី២៦របស់ក្រុមការងារគណៈកម្មាធិការរួម
សម្រាប់វិមជ្ឈការមុខងារស្នូល-រចនាសម្ព័ន្ធ
អង្គការលេខរបស់លេខាធិការដ្ឋាន MRC

The 26th JC Task Force Meeting on MRCS
Decentralisations Core Function and MRCS
Organization



កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ស្តីពី ទំនប់វារីអគ្គិសនីជន សាហុងរបស់ឡាវ

CNMC MEETING “DON SAHONG HYDROPOWER DAM OF LAOS”

I. សកម្មភាពសំខាន់ៗ KEY ACTIVITIES



កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាស្តីពី ទំនប់វារីអគ្គិសនីជនសាហុងរបស់ឡាវ បានប្រព្រឹត្តទៅនៅថ្ងៃ ទី៥ ខែមករា ឆ្នាំ ២០១៥ នៅសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាព ឯកឧត្តម **លីម សានហោ** រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គ.ជ. ទ. ម. ក.។ សមាសភាពចូលរួមកិច្ចប្រជុំមានតំណាងក្រសួង ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន២០ស្ថាប័ន ដែលមាន សមាជិកចូលរួមចំនួន៥១ រូប។ កិច្ចប្រជុំប្រព្រឹត្តទៅដោយ បានពិនិត្យលើលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិស្តីអំពី គម្រោងទំនប់វារីអគ្គិសនីជនសាហុង ដែលបានធ្វើកន្លងមកពិនិត្យលើលទ្ធផលនៃការវាយតម្លៃ

គម្រោងដោយក្រុមការងារបច្ចេកទេសរបស់លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ និងធ្វើការពិភាក្សាបូកសរុបនិង ឯកភាពលើសេចក្តីព្រាង ទម្រង់ឆ្លើយតបជាផ្លូវការរបស់ គណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គរបស់កម្ពុជា ទៅភាគីឡាវ។ កិច្ចប្រជុំទទួលបានលទ្ធផលដូចតទៅ៖

- ក) បានស្តាប់ និងពិនិត្យលើបទបង្ហាញស្តីពី ក្របខ័ណ្ឌ ស្ថាប័ន និងក្របខ័ណ្ឌច្បាប់នៃគណៈកម្មការទន្លេមេគង្គ ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍទំនប់វារីអគ្គិសនីលើទន្លេមេ នៃទន្លេមេគង្គគម្រោងជន សាហុង និងដំណើរការពិគ្រោះ យោបល់ជាមុន នៅថ្នាក់ជាតិនិងថ្នាក់តំបន់ស្តីពី លទ្ធផល វាយតម្លៃលើគម្រោងវារីអគ្គិសនីជនសាហុង ដោយក្រុម ការងារបច្ចេកទេសលេខាធិការដ្ឋានគណៈកម្មការទន្លេ